


I. របៀបចុះឈ្មោះលេខទូរស័ព្ទរបស់បុគ្គលិកដើម្បីទទួលបានសារជូនដំណឹងតាមរយៈកម្មវិធីទូរស័ព្ទ PPCBank mobile app


I.I. សារជូនដំណឹងលើការចំណាយទូទាត់របស់អតិថិជនតាមរយៈកម្មវិធីទូរស័ព្ទ ភីភីស៊ីប៊ែង (សម្រាប់ម្ចាស់ហាង/ ប្រធានគ្រប់គ្រងទូទៅ)



1. បើកនិងធ្វើការចូលទៅកាន់កម្មវិធី PPCBank mobile រួចចូលទៅកាន់ ហាងរបស់ខ្ញុំ បន្ទាប់មកចុចលើឈ្មោះហាងរបស់អ្នកណាមួយដើម្បីទទួលបានសារជូនដំណឹង




2. ជ្រើសរើសនិងចុចលើ បង្កើតសមាជិកទទួលបានសារជូនដំណឹង




3. បញ្ចូលលេខទូរស័ព្ទរបស់បុគ្គលិករួចចុចលើប៊ូតុង បង្កើតកូដ QR



4. ចុចលើ ចែករំលែកកូដ QR នេះ ដើម្បីចែករំលែកទៅកាន់បុគ្គលិកហាងរបស់អ្នក បញ្ជាក់ អ្នកត្រូវតែបង្កើត QR ផ្សេងពីគ្នាសម្រាប់បុគ្គលិកនីមួយៗ (កូដ QR 1 មានសុពលភាពត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ)




5. ជ្រើសរើសកម្មវិធីណាមួយដែលលោកអ្នកចង់ចែករំលែក QR តាមរយៈកម្មវិធីមួយនោះរួចជ្រើសរើសបុគ្គលិកដែលអ្នកចង់ចែករំលែកទៅកាន់គាត់




6. ឧទាហរណ៍៖ ការចែករំលែកតាមរយៈតេឡេក្រាម ដោយគ្រាន់តែជ្រើសរើសបុគ្គលិកដែលអ្នកចង់ចែករំលែក QR ជាមួយរួចចុច Send ជាការស្រេច


I.II. សារជូនដំណឹងលើការចំណាយទូទាត់របស់អតិថិជនតាមរយៈកម្មវិធីទូរស័ព្ទ ភីភីស៊ីប៊ែង (សម្រាប់បុគ្គលិក)



1. សម្រាប់អ្នកប្រើថ្មី ទាញយកនិងធ្វើការបើកកម្មវិធី PPCBank mobile រួចជ្រើសរើស ទទួលបានសារជូនដំណឹងហាង រួចចុចលើជំហានទី 3



2. សម្រាប់អ្នកប្រើដែលមានកម្មវិធីស្រាប់ សូមអនុវត្តតាមជំហានខាងលើរួចបន្តទៅជំហានបន្ទាប់




3. ស្កេន QR ដើម្បីចូលរួមទទួលបានសារជូនដំណឹងហាង (QR ដែលទទួលបានពីម្ចាស់ហាង)



4. ចុចលើប៊ូតុង ស្នើសុំលេខកូដ (កូដនឹងត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់អ្នក) បញ្ចូលលេខកូដរួចចុចលើប៊ូតុង បញ្ជាក់




5. សូមបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក (នាមខ្លួននិងនាមត្រកូល) រួចចុចលើប៊ូតុង ដាក់ស្នើ




6. លោកអ្នកបានចូលរួមក្រុមទទួលបានសារជូនដំណឹងពីការទូទាត់ដោយជោគជ័យ សូមចុចលើប៊ូតុង OK ដើម្បីបញ្ចប់

II. របៀបបង្កើតក្រុមតេឡេក្រាមដើម្បីទទួលបានសារជូនដំណឹងលើការទូទាត់បស់អតិថិជនតាមរយៈកម្មវិធីតេឡេក្រាម


II.1. សារជូនដំណឹងលើការចំណាយទូទាត់បស់អតិថិជនតាមរយៈកម្មវិធីតេឡេក្រាម




1. សូមបើកកម្មវិធីតេឡេក្រាមរួចចូលទៅបង្កើតក្រុមថ្មី




2. ជ្រើសរើសបុគ្គលដែលអ្នកចង់ដាក់បញ្ចូលនៅក្នុងក្រុមតេឡេក្រាម




3. បង្កើតឈ្មោះក្រុមតេឡេក្រាម រួចចុចលើពាក្យ Create




4. ស្វែងរកដោយវាយបញ្ចូលពាក្យ PPC Bank Merchant លទ្ធផលបានបង្ហាញដូចរូបខាងលើ អ្នកគ្រាន់តែចុចលើលទ្ធផលនោះដើម្បីបន្ថែម PPC Bank Merchant ចូលទៅក្នុងក្រុម




5. បន្ទាប់ពីអ្នកបានចុចលើ PPC Bank Merchant សារបញ្ជាក់ពីការបញ្ចូលបន្ថែមសមាជិកនឹងបង្ហាញ សូមចុចលើពាក្យ Yes ដើម្បីយល់ព្រមលើការបន្ថែម PPC Bank Merchant ក្នុងក្រុម




6. ការបន្ថែម PPC Bank Merchant ចូលក្នុងក្រុមជោគជ័យអ្នកនឹងទទួលបានសារ ១ ពី PPC Bank សូមធ្វើការចុចលើពាក្យ [Click Here](#) ដើម្បីភ្ជាប់ជាមួយហាង




7. សារតំណភ្ជាប់ទៅកាន់កម្មវិធីទូរស័ព្ទ PPC Bank mobile បង្ហាញ ដោយគ្រាន់តែចុចលើពាក្យ Open ឬ Yes (លើ iOS) ដើម្បីបើក




8. កម្មវិធីទូរស័ព្ទ PPC Bank mobile បានបើក សូមធ្វើការចូលទៅក្នុងគណនីរបស់អ្នក




9. ចុចលើ Choose your Store បន្ទាប់មកហាងទាំងអស់របស់អ្នកនឹងបង្ហាញ រួចចុចលើហាងណាមួយដែលអ្នកចង់ធ្វើតំណភ្ជាប់



10. សូមចុចលើប៊ូតុង LINK បន្ទាប់ពីអ្នកបានជ្រើសរើសហាងរួចរាល់



11. រួចរាល់សម្រាប់ការចូលរួមក្រុមតេឡេក្រាម ។ ចាប់ពីពេលនេះទៅ រាល់ប្រតិបត្តិការនៃការទូទាត់ពីហាងខាងលើអ្នកក៏នឹងទទួលបានការជូនដំណឹងតាមរយៈក្រុមតេឡេក្រាមដូចគ្នាដែរ



12. អ្នកនឹងទទួលបានសារជូនដំណឹងពី PPC Bank នៅក្នុងក្រុមតេឡេក្រាម បន្ទាប់ពីការធ្វើតំណភ្ជាប់ជោគជ័យ